



**ជំនួយឥតសំណងខ្នាតតូចសម្រាប់ផលជះដែលបានផ្តឹងថ្លែង (SGSI) ៖ កិច្ចសហប្រតិបត្តិការសម្រាប់ SRMNCAH ដែលប្រសើរឡើង**

**ការអំពាវនាវលើកទី 2 ឱ្យមានកំណត់សម្គាល់អំពីគោលគំនិតសម្រាប់ ការផ្តល់ជំនួយឥតសំណងខ្នាតតូចដើម្បី**

**កែលម្អសុខភាពផ្លូវភេទ បន្តពូជ មាតា ទារកទើបនឹងកើត កុមារ និងមនុស្សវ័យជំទង់ (SRMNCAH)**

**សារៈសំខាន់៖** បេសកកម្មរបស់ CORE Group គឺដើម្បីកែលម្អ និងពង្រីកការអនុវត្តសុខភាពសហគមន៍ សម្រាប់ប្រជាពលរដ្ឋដែលមិនទទួលបានសេវាគ្រប់គ្រាន់ ជាពិសេសស្ត្រី កុមារ និងមនុស្សវ័យជំទង់ តាម រយៈសកម្មភាពសហការរួម និងការរៀនសូត្រ។

យើងនឹងប្រមូលផ្តុំអ្នកជំនាញបច្ចេកទេសឈានមុខគេឱ្យមកដោះស្រាយ បញ្ហាសុខភាពសាធារណៈរបស់សាកល ដោយបង្កើតកន្លែងសហការរួម និងអព្យាក្រឹត ដោយលើកកម្ពស់ការចែករំលែកចំណេះដឹងដែលធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពនៅតាមកម្រិតមូលដ្ឋាន តំបន់ និងពិភពលោក។

សេវាសុខភាពផ្លូវភេទ បន្តពូជ មាតា ទារកទើបនឹងកើត កុមារ និងមនុស្សវ័យជំទង់ (SRMNCAH) មានសារៈសំខាន់សម្រាប់ការសម្រេចបាននូវគោលដៅនៃការធានារ៉ាប់រងសុខភាពជាសកល និងគោលដៅអភិវឌ្ឍន៍ជាយុទ្ធសាស្ត្រនៃការទទួលបានសុខភាពល្អ និងសុខុមាលភាពសម្រាប់ប្រជាពលរដ្ឋ។

ភស្តុតាងបង្ហាញថាមានតម្រូវការខ្ពស់ដែលមិនអាចបំពេញបាន សម្រាប់ការពន្យារកំណើតបែបទំនើបក្នុងចំណោមស្ត្រីដែលមានអាយុដែលអាចបង្កកំណើតបាននៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម (LMICs) ជាពិសេសក្នុងចំណោមមនុស្សវ័យជំទង់។ លើសពីនេះ ហានិភ័យនៃស្ត្រីនៅក្នុងប្រទេសដែលមានចំណូលទាប

ដែលស្លាប់ដោយសារមូលហេតុទាក់ទងនឹងមាតុភាពក្នុងមួយជីវិតរបស់គាត់គឺខ្ពស់ជាងប្រហែល 130 ដង បើប្រៀបធៀបទៅនឹងស្ត្រីរស់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់។ នៅទូទាំងពិភពលោក ទារកទើបនឹងកើតប្រមាណ 2.5 លាននាក់បានស្លាប់ក្នុងឆ្នាំ 2018

ហើយការស្លាប់របស់ទារកទើបនឹងកើតមានចំនួន 47 ភាគរយនៃការស្លាប់អាយុក្រោម 5 ឆ្នាំសរុប។ ទោះបីជាមានការវិវឌ្ឍទៅមុខក្នុងការរស់រានមានជីវិតរបស់កុមារក៏ដោយ ក៏ការរក្សាតម្លៃនៃជំងឺកូវីដ-19 បានធ្វើឱ្យកុមារ និងមនុស្សវ័យជំទង់មានតម្រូវការសុខភាពដែលមិនអាចបំពេញបាន។

**គោលបំណងនៃជំនួយឥតសំណងខ្នាតតូច៖** តាមវិធីសាស្ត្រដែលមានលក្ខណៈចូលរួម CORE Group នឹងផ្តល់ជំនួយឥតសំណងខ្នាតតូចដោយមានគោលបំណងចូលរួមជាមួយអង្គការមិនមែនរដ្ឋាភិបាល (NGOs) និងអង្គការសង្គមស៊ីវិល (CSOs) ដែលមានសិទ្ធិ ក្នុងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីដោះស្រាយ ឧបសគ្គសំខាន់ៗក្នុងការកែលម្អសេវា SRMNCAH និងលទ្ធផលនៅក្នុងប្រទេសអាទិភាពចំនួនបី៖ **បង់ក្តាដែស កម្ពុជា និងនេប៉ាល់។**

កម្មវិធីជំនួយឥតសំណងខ្នាតតូចនឹងរួមចំណែកដល់ការពង្រឹងកម្មវិធី SRMNCAH គោលនយោបាយ និងកិច្ចអន្តរាគមន៍នៅក្នុងប្រទេសអាទិភាពចំនួនបី តាមរយៈការផ្តល់ធនធានហិរញ្ញវត្ថុ បច្ចេកទេស

និងអង្គការដល់បណ្តាអង្គការដែលដឹងនាំដោយស្ត្រី យុវជន ជនពិការនៅមូលដ្ឋាន និងអង្គការនៅតាមសហគមន៍ផ្សេងទៀត។ វិធីសាស្ត្រនេះនឹងពង្រឹងសមត្ថភាពបច្ចេកទេស និងការរៀបចំរបស់អង្គការថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ ដើម្បីរៀបចំ និងអនុវត្តដំណោះស្រាយតាមសហគមន៍ចំពោះបញ្ហាប្រឈម SRMNCAH ដោយផ្ដោតលើការផ្លាស់ប្តូរយេនឌ័រ គុណភាពនៃការថែទាំ និងសមធម៌សុខភាព។

**ទំហំជំនួយឥតសំណង និងលក្ខខណ្ឌទទួលបានសម្រាប់អ្នកទទួលជំនួយឥតសំណង៖** នៅដំណាក់កាលនេះ CORE Group នឹងផ្តល់ជំនួយឥតសំណងសរុបចំនួនបី៖

- 1. ជំនួយឥតសំណងមួយដែលមានទឹកប្រាក់រហូតដល់ \$250,000 នឹងត្រូវអនុវត្តក្នុងរយៈពេល 12 ទៅ 18 ខែ។
- 2. ជំនួយឥតសំណងមួយដែលមានទឹកប្រាក់រហូតដល់ \$175,000 នឹងត្រូវអនុវត្តក្នុងរយៈពេល 12 ទៅ 18 ខែ
- 3. ជំនួយឥតសំណងមួយដែលមានទឹកប្រាក់រហូតដល់ \$90,000 នីមួយៗ នឹងត្រូវអនុវត្តក្នុងរយៈពេល 12 ទៅ 18 ខែ។

យើងសូមណែនាំឱ្យអង្គការដែលមានបទពិសោធន៍តិចជាង 3 ឆ្នាំ ស្នើសុំជំនួយឥតសំណងតិចជាង (90,000 ដុល្លារអាមេរិក) ហើយអង្គការដែលមានបទពិសោធន៍លើសពី 5 ឆ្នាំ ស្នើសុំជំនួយឥតសំណងច្រើនជាង (175,000 ដុល្លារអាមេរិក ឬ 250,000 ដុល្លារអាមេរិក)។

ជំនួយឥតសំណងនេះនឹងត្រូវផ្តល់ទៅឱ្យបេក្ខភាពដែលជាអង្គការមិនមែនរដ្ឋាភិបាល ឬអង្គការសង្គមស៊ីវិលដែលមានសិទ្ធិ និងជោគជ័យ ដែលមកពីប្រទេសអាទិភាពទាំងបី។

**លក្ខខណ្ឌទទួលបាន រួមមាន៖**

1. អង្គការមិនមែនរដ្ឋាភិបាល ឬអង្គការសង្គមស៊ីវិលក្នុងស្រុកដែលបានចុះបញ្ជីនៅក្នុងប្រទេស និងអាចផ្តល់ភស្តុតាងនៃការចុះបញ្ជីជាផ្លូវការនាពេលបច្ចុប្បន្ន។
2. អង្គការមិនមែនរដ្ឋាភិបាល ឬអង្គការសង្គមស៊ីវិល ដែលដឹកនាំដោយស្ត្រី យុវជន ឬជនពិការ និងអង្គការនៅតាមសហគមន៍ផ្សេងៗទៀត។

**ដំណាក់កាលនៃការផ្តល់ជំនួយឥតសំណង និងចន្លោះពេល៖**

ជំហានដំបូងដើម្បីទទួលបានជំនួយឥតសំណង គឺត្រូវដាក់បញ្ជូនកំណត់សម្គាល់អំពីគោលគំនិតដែលជោគជ័យ ដោយសង្ខេបពីឧបសគ្គសំខាន់ៗនៅក្នុង SRMNCAH ដែលនឹងត្រូវបានដោះស្រាយរត្តបំណងនៃកិច្ចអន្តរាគមន៍ ការពណ៌នាអំពីវិធីសាស្ត្រ/វិធីអន្តរាគមន៍ ទីតាំងភូមិសាស្ត្រ ចន្លោះពេល ( ពី 12 ទៅ 18 ខែ) កិច្ចព្រមព្រៀងអនុវត្ត និងផែនការត្រួតពិនិត្យ និងវាយតម្លៃ។ ជំហានទីពីរនៅពេលមានការទទួលយកកំណត់សម្គាល់អំពីគោលគំនិត នោះ CORE Group នឹងចូលរួមជាមួយបេក្ខភាពដែលជា អង្គការមិនមែនរដ្ឋាភិបាល/អង្គការសង្គមស៊ីវិល ដែលជោគជ័យក្នុងការបង្កើតសំណើលម្អិត និងថវិកា។ ភាពជាក់លាក់នៃសំណើលម្អិត និងការអភិវឌ្ឍថវិកានឹងត្រូវបានចែករំលែកនៅពេលក្រោយជាមួយបេក្ខភាពដែលជោគជ័យនៃកំណត់សម្គាល់អំពីគោលគំនិត។

សេចក្តីសង្ខេប អំពី ចន្លោះពេល ដែលរំពឹងទុក ក្នុង ការផ្តល់ និង អនុវត្ត ជំនួយឥតសំណង មាន ដូច ខាងក្រោម៖

1. ការពិនិត្យ និង វាយតម្លៃ កំណត់សម្គាល់ អំពីគោលគំនិត៖ 1 ខែ
2. ការជ្រើសរើស និង ការទាក់ទងជាមួយ អង្គការមិនមែនរដ្ឋាភិបាល/អង្គការសង្គមស៊ីវិល ដែលបានជ្រើសរើសសម្រាប់ការវាយតម្លៃ សមត្ថភាព និងការត្រៀម ជំនួយឥតសំណង៖ 1 ខែ
3. ចូលរួមក្នុងសិក្ខាសាលាតាមអ៊ិនធឺណិតស្តីពីការកសាងសមត្ថភាព និងការបង្កើត សំណើ ការពិភាក្សា និង ការបង្កើតសំណើពេញលេញសម្រាប់ការចូលរួម។ 1 ខែ
4. ការអនុវត្ត និងការផ្តល់ជំនួយឥតសំណង៖ 12 ទៅ 18 ខែ។

**ការពង្រឹងសមត្ថភាពអង្គការ៖** រត្តបំណងមួយក្នុងចំណោមរត្តបំណងនានានៃការផ្តល់ជំនួយឥតសំណង គឺពង្រឹងសមត្ថភាពរបស់អង្គការមិនមែនរដ្ឋាភិបាល/អង្គការសង្គមស៊ីវិលក្នុងស្រុក។ CORE Group នឹងផ្តល់ជំនួយបច្ចេកទេសដោយឥតគិតថ្លៃដល់អង្គការមិនមែនរដ្ឋាភិបាល/អង្គការសង្គមស៊ីវិលដែលទទួលបានជំនួយឥតសំណង

ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេក្នុងវិស័យផ្សេងៗ  
ទៅតាមតម្រូវការជាក់លាក់របស់អង្គការមិនមែនរដ្ឋាភិបាល/អង្គការសង្គមស៊ីវិលនីមួយៗ។  
ឧទាហរណ៍អំពីប្រធានបទពង្រឹងសមត្ថភាពអាចរួមមាន៖

1. គោលនយោបាយ និងរចនាសម្ព័ន្ធរបស់អង្គការ។
2. សមត្ថភាពក្នុងការបង្កើតសំណើ។
3. សមត្ថភាពអនុវត្តកម្មវិធី។
4. សមត្ថភាពប្រមូល និងវិភាគទិន្នន័យ។
5. សមត្ថភាពក្នុងការកត់ត្រាលទ្ធផលជាឯកសារ និងសរសេររបាយការណ៍ប្រកបដោយប្រសិទ្ធភាព។

**ប្រធានបទស្តីពីកំណត់សម្គាល់អំពីគោលគំនិត៖** កម្មវិធី SRMNCAH ប្រឈមមុខនឹងបញ្ហាប្រឈម  
និងឧបសគ្គជាច្រើនដែលបណ្តាលឱ្យខ្វះខាតលទ្ធភាពទទួលបាន និងកិច្ចអន្តរាគមន៍មានគុណភាពទាប  
ឬការប្រើប្រាស់ទាបនូវកិច្ចអន្តរាគមន៍សង្គ្រោះអាយុជីវិតដែលមានផលជះខ្ពស់។ ទោះយ៉ាងណាក៏ដោយ  
មិនមែនគ្រប់ឧបសគ្គទាំងអស់មានទំហំ និងផលជះរបស់វាស្មើគ្នានោះទេ។ កំណត់សម្គាល់អំពីគោលគំនិត  
គួរតែដោះស្រាយឧបសគ្គសំខាន់ៗក្នុងការអនុវត្តកិច្ចអន្តរាគមន៍ដែលមានផលជះខ្ពស់។  
ទាំងនេះគឺជាឧបសគ្គដែលរារាំងយ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពរបស់ប្រជាជនគោលដៅក្នុងការទទួលបាន  
អត្ថប្រយោជន៍ពីកិច្ចអន្តរាគមន៍ SRMNCAH ដែលមានផលជះខ្ពស់ និងរួមចំណែកដល់អត្រានៃ  
ការស្លាប់ខ្ពស់របស់មាតា ទារកទើបនឹងកើត និងកុមារ។ ដូច្នេះហើយ  
ដើម្បីបង្កើនផលជះនៃជំនួយឥតសំណងដែលមានកម្រិត កំណត់សម្គាល់អំពីគោលគំនិតនឹងដោះស្រាយ  
ឧបសគ្គសំខាន់ៗមួយក្នុងចំណោមឧបសគ្គនានាដូចខាងក្រោម៖

1. ការមិនបានបំពេញតម្រូវការការពន្យារកំណើតសម្រាប់មនុស្សជំទង់  
និងស្ត្រីវ័យក្មេងនៅតំបន់ជនបទ។
2. លទ្ធភាពរបស់ស្ត្រី និងទារកទើបនឹងកើតក្នុងការចូលប្រើផ្នែកសម្ភព  
ពេលមានភាពអាសន្ន និងការថែទាំទារកទើបនឹងកើតនៅតាមតំបន់  
ជនបទ។
3. ទារកមិនបានទទួលវ៉ាក់សាំង ឬមិនបានចាក់វ៉ាក់សាំងពេញលេញ។
4. ការមិនបានបំពេញតម្រូវការសុខភាពមាតា និងទារកដល់ជនភៀសខ្លួន  
ឬចំនួនប្រជាជនដែលត្រូវបានផ្លាស់ទីក្នុងប្រទេស។
5. ការមិនបានបំពេញតម្រូវការសុខភាពផ្លូវភេទ និងសុខភាពបន្តពូជរបស់  
ក្រុមពិសេស ខ. ស្ត្រីពិការ (ស្ត្រីស្រឡាញ់ស្ត្រី ប្រុសស្រឡាញ់ប្រុស  
អ្នកប្តូរភេទ អ្នកស្រឡាញ់ទាំងពីរភេទ និងមនុស្សខុសគេ)  
និងក្រុមពិសេសផ្សេងទៀត។

**គោលការណ៍ណែនាំសម្រាប់ការដាក់បញ្ជូនកំណត់សម្គាល់អំពីគោលគំនិត៖**  
កំណត់សម្គាល់អំពីគោលគំនិតមិនគួរមានច្រើនជាងប្រាំពីរទំព័រទេ។  
កំណត់សម្គាល់អំពីគោលគំនិតគួរតែត្រូវសរសេរជាភាសាអង់គ្លេសជាភាសាសង្ខេប  
ដែលរួមបញ្ចូលប្រធានបទខាងក្រោម៖

**1. រួមបញ្ចូលការពាណិជ្ជកម្មសង្ខេបអំពីអង្គការមិនមែនរដ្ឋាភិបាល/អង្គការសង្គមស៊ីវិលដែលជាបេក្ខភាព:** រួមបញ្ចូលឈ្មោះរបស់អង្គការមិនមែនរដ្ឋាភិបាល/អង្គការសង្គមស៊ីវិលដែលជាបេក្ខភាព អាសយដ្ឋាន ឈ្មោះ និងព័ត៌មានទំនាក់ទំនងរបស់អង្គការ

និងបុគ្គលសម្រាប់ទំនាក់ទំនងសំខាន់ អាសយដ្ឋានអ៊ីមែល និងលេខទូរសព្ទរបស់បុគ្គលសម្រាប់ ទំនាក់ទំនងសំខាន់នោះ កាលបរិច្ឆេទនៃការចុះឈ្មោះរបស់អង្គការ ការពាណិជ្ជកម្ម សង្ខេបអំពីសមត្ថភាពរបស់អង្គការ (បុគ្គលិក រចនាសម្ព័ន្ធ ទំហំប្រតិបត្តិការ ទីតាំងទីស្នាក់ការកណ្តាលរបស់អង្គការ ចំនួន និងការបែងចែកសាខា/បណ្តាញរបស់អង្គការ បទពិសោធន៍ ប្រសិនបើមាន ការគ្រប់គ្រងជំនួយឥតសំណងស្រដៀងគ្នាក្នុងរយៈពេលបីឆ្នាំ ចុងក្រោយ និងវត្តមាន ឬបទពិសោធន៍នៅក្នុងប្រទេសផ្សេងទៀត ប្រសិនបើមាន។ (1 ទំព័រដែលបានណែនាំ)។

**2. បញ្ជាក់ទំហំជំនួយឥតសំណងដែលអ្នកកំពុងស្នើសុំ:** នេះអាចជាជំនួយឥតសំណងជំរាង (រហូតដល់ 250,000 & 175,000 ដុល្លារអាមេរិក) ឬជំនួយឥតសំណងតិចជាង (រហូតដល់ 90,000 ដុល្លារ)។

**3. បញ្ជាក់អំពីប្រធានបទដែលបានជ្រើសរើសនៃកំណត់សម្គាល់អំពីគោលគំនិត និងហេតុផលសម្រាប់ការជ្រើសរើស:**

ជ្រើសរើសឧបសគ្គសំខាន់សម្រាប់ការអនុវត្តកិច្ចអន្តរាគមន៍ SRMNCAH ដែលមានផលជះខ្ពស់ (ពិបាកខាងលើ) ដែលនឹងត្រូវបានដោះស្រាយដោយជំនួយឥតសំណង។ សូមពន្យល់ដោយសង្ខេបអំពីហេតុផលសម្រាប់ការជ្រើសរើសឧបសគ្គបែបនេះនៅក្នុងបរិបទនៃ ប្រទេស និងស្ថានភាពមូលដ្ឋានរបស់អ្នក និងផ្តល់ភស្តុតាង/ឧទាហរណ៍សំខាន់ៗនៅក្នុងប្រទេសរបស់អ្នក។ បង្ហាញភាពត្រឹមត្រូវនៃការជ្រើសរើសឧបសគ្គនោះជាមួយនឹងទិន្នន័យប្រសិនបើអាច។ (½ ទំព័រដែលបានណែនាំ)

**4. ពាណិជ្ជកម្មអន្តរាគមន៍ដើម្បីដោះស្រាយឧបសគ្គដែលបានជ្រើសរើស:**

ចំណុចនេះគួរតែរួមបញ្ចូលវត្ថុបំណងជាក់លាក់អំពីដំណោះស្រាយ/កិច្ចអន្តរាគមន៍នៅតាមសហគមន៍ វិធី/វិធីសាស្ត្រសម្រាប់អនុវត្តកិច្ចអន្តរាគមន៍ (ទីតាំងភូមិសាស្ត្រនៃកិច្ចអន្តរាគមន៍ បុគ្គលិក ដែលនឹងទទួលខុសត្រូវចំពោះការអនុវត្ត ការរៀបចំរដ្ឋបាល និងហិរញ្ញវត្ថុ /របាយការណ៍សម្រាប់ការអនុវត្តជំនួយឥតសំណងនេះ សមត្ថភាព របស់អង្គការមិនមែនរដ្ឋាភិបាល/អង្គការសង្គមស៊ីវិលក្នុងការរៀបចំរបាយការណ៍បច្ចេកទេស និងហិរញ្ញវត្ថុ ភាគីពាក់ព័ន្ធក្នុងស្រុកដែលចូលរួមក្នុងការអនុវត្ត និងក្របខណ្ឌចន្លោះពេលនៃកិច្ច អន្តរាគមន៍។ (2 ទំព័រដែលបានណែនាំ)

**5. ពាណិជ្ជកម្មផែនការត្រួតពិនិត្យ និងវាយតម្លៃ:**

រួមបញ្ចូលសូចនាករសំខាន់ៗដែលនឹងត្រូវបានវាស់វែងដើម្បីតាមដានផលជះនៃកិច្ចអន្តរាគមន៍ក្នុងការសម្រេចបាននូវវត្ថុបំណងរបស់ជំនួយឥតសំណង វិធីសាស្ត្រ និងឧបករណ៍ប្រមូលទិន្នន័យ និងវិធីសាស្ត្រវិភាគទិន្នន័យ និងការប្រើប្រាស់។ ពន្យល់ពីរបៀបដែលអ្នកនឹងបញ្ចូលគោលការណ៍/សូចនាករយេនឌ័រ។ (1 ទំព័រដែលបានណែនាំ)។

**6. ពាណិជ្ជកម្មផែនការសម្រាប់ការប្រើប្រាស់បទពិសោធន៍ និងលទ្ធផលនៃ កិច្ចអន្តរាគមន៍ក្នុងទំហំជំរាងនេះ:**

លទ្ធផលនៃជំនួយឥតសំណងគួរតែត្រូវបានប្រើដើម្បីតស៊ូមតិសម្រាប់ការផ្លាស់ប្តូរគោលនយោបាយ ខ្នាតធំ ការកែលម្អប្រតិបត្តិការនៃការផ្តល់សេវា ឬវិធីសាស្ត្រក្នុងការចូលរួមរបស់សហគមន៍ ប្រកបដោយប្រសិទ្ធភាព។ ផ្នែកនេះគួរតែរួមបញ្ចូលបញ្ជីអ្នកពាក់ព័ន្ធសំខាន់ៗនៅថ្នាក់ជាតិ និង

ថ្នាក់ក្រោមជាតិ ដែលមានគោលដៅប្រើប្រាស់បទពិសោធន៍ និងលទ្ធផលនៃជំនួយឥតសំណង ដើម្បីសម្រេចបាននូវការកែលម្អជាទ្រង់ទ្រាយធំក្នុងការដោះស្រាយឧបសគ្គដែលបានជ្រើសរើស។ រួមបញ្ចូលការពណ៌នាសង្ខេបអំពីវិធីសាស្ត្រដែលនឹងត្រូវបានអនុវត្តដើម្បីចូលរួមជាមួយអ្នកពាក់ព័ន្ធសំខាន់ៗដើម្បីទទួលបានការទិញចូលរបស់ពួកគេដើម្បីគាំទ្រលទ្ធផលនៃជំនួយឥតសំណងសម្រាប់ការអនុវត្តទ្រង់ទ្រាយធំ។ (1 ទំព័រដែលបានណែនាំ)។

**7. ពណ៌នាអំពីអ្វីដែលអ្នកគិតថាអង្គការរបស់អ្នកប្រហែលជាត្រូវការ ដើម្បីអភិវឌ្ឍសមត្ថភាពអង្គការរបស់ពួកគេ៖** ផ្តល់សារវត្តា និងព័ត៌មានលម្អិតនៃ តម្រូវការក្នុងការពង្រឹងសមត្ថភាពអង្គការជាក់លាក់ចំពោះអង្គការរបស់អ្នក។ ជ្រើសរើសពីប្រធានបទឧទាហរណ៍ដែលបានរួមបញ្ចូលខាងលើក្រោមចំណងជើងថា "ការពង្រឹងសមត្ថភាពអង្គការ" ឬរួមបញ្ចូលប្រធានបទ ផ្សេងទៀតដែលទាក់ទងនឹងតម្រូវការជាក់លាក់នៃអង្គការរបស់អ្នក។ (1 ទំព័រដែលបានណែនាំ)។

**វគ្គផ្តល់ព័ត៌មានស្តីពីការបង្កើតកំណត់សម្គាល់អំពីគោលគំនិត៖**  
អង្គការមិនមែនរដ្ឋាភិបាល/អង្គការសង្គមស៊ីវិលដែលចាប់អារម្មណ៍អាចចុះឈ្មោះដើម្បីចូលរួមក្នុងសិក្ខា សាលាតាមអ៊ិនធឺណិតដើម្បីផ្តល់ព័ត៌មានលម្អិតអំពីគោលបំណង និងវិធីសាស្ត្រនៃគម្រោងជំនួយឥត សំណងខ្នាតតូច។

វគ្គនេះនឹងប្រព្រឹត្តទៅនៅ៖ ថ្ងៃទី 29 ខែវិច្ឆិកា ឆ្នាំ 2022 វេលាម៉ោង 7 ព្រឹក ET / 5:45 ល្ងាច នេប៉ាល់ / 6:00 ល្ងាច បង់ក្លាដែស/ 7:00 ល្ងាច កម្ពុជា។ ចុច [ទីនេះ](#) ដើម្បីចុះឈ្មោះសម្រាប់វគ្គនេះ។

**លក្ខខណ្ឌវាយតម្លៃកំណត់សម្គាល់អំពីគោលគំនិត៖**

CORE Group នឹងវាយតម្លៃកំណត់សម្គាល់អំពីគោលគំនិតទាំងអស់ តាមរយៈគណៈកម្មាធិការវាយតម្លៃដោយផ្អែកលើលក្ខខណ្ឌដែលបានបង្កើតឡើងជាមុន រួមមាន៖

1. ស្ថានភាពសិទ្ធិទទួលបានរបស់អង្គការដែលជាបេក្ខភាព៖  
មានតែកំណត់សម្គាល់អំពីគោលគំនិតពីអង្គការមិនមែនរដ្ឋាភិបាល/អង្គការសង្គមស៊ីវិល ដែលមានសិទ្ធិប៉ុណ្ណោះនឹងត្រូវបានពិចារណា (សូមមើលលក្ខខណ្ឌទទួលបានខាងលើ)។  
អង្គការមិនមែនរដ្ឋាភិបាល/អង្គការសង្គមស៊ីវិល ដែលដាក់បញ្ជូន កំណត់សម្គាល់អំពីគោលគំនិត ដែលមានគុណភាពខ្ពស់ នឹងត្រូវបាន ស្នើសុំឱ្យផ្តល់ភស្តុតាងនៃការចុះឈ្មោះក្នុងខោនធីបច្ចុប្បន្ន។
2. សមត្ថភាពរបស់អង្គការមិនមែនរដ្ឋាភិបាល/អង្គការសង្គមស៊ីវិលដែលជាបេក្ខភាព៖  
CORE Group លើកទឹកចិត្តដល់អង្គការតូចៗដែលមានសមត្ថភាព មានកម្រិតក្នុងការដាក់ពាក្យ។ ទោះយ៉ាងណាក៏ដោយ ដើម្បីធានាបាននូវភាពជោគជ័យនៃការអនុវត្តជំនួយឥតសំណង អង្គការដែលជាបេក្ខភាពត្រូវមានបុគ្គលិក និងសមត្ថភាពរដ្ឋបាលជាមូលដ្ឋាន ដើម្បីអនុវត្តជំនួយឥតសំណង។  
ចំណុចនេះគួរតែរួមបញ្ចូលសមត្ថភាពបច្ចេកទេសរបស់បុគ្គលិក ប្រព័ន្ធ

ដើម្បីធានាបាននូវការគ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុ និងគណនេយ្យភាព  
វិសាលភាពនៃក្រុមការងាររបស់អង្គការមិនមែនរដ្ឋាភិបាល/អង្គការសង្គមស៊ីវិល  
នៅក្នុងតំបន់នៃការអនុវត្តជំនួយឥតសំណង និងទំនាក់ទំនងរបស់អង្គការជាមួយ  
អ្នកធ្វើសេចក្តីសម្រេចសំខាន់ៗនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។

3. ភាពច្បាស់លាស់នៃកិច្ចអន្តរាគមន៍ដែលបានស្នើឡើង រួមបញ្ចូលទាំងភាពច្បាស់  
លាស់នៃកម្មវិធីដែលបានលើកឡើង (ជាក់លាក់ អាចវាស់វែង ប្រាកដនិយម  
ដោយមានចន្លោះពេលជាក់លាក់)។ ភាពច្បាស់លាស់ និងភាពល្អប្រសើរ  
នៃវិធីសាស្ត្រ/វិធីនៃការអនុវត្ត ដូចដែលបានពណ៌នានៅក្នុងការណែនាំខាងលើ។

4. ភាពច្បាស់លាស់ និងភាពល្អប្រសើរនៃផែនការត្រួតពិនិត្យ និងវាយតម្លៃ  
តាមគោលការណ៍ណែនាំខាងលើ។

5. ភាពច្បាស់លាស់ និងភាពល្អប្រសើរនៃផែនការសម្រាប់ការប្រើប្រាស់  
បទពិសោធន៍ និងលទ្ធផលនៃកិច្ចអន្តរាគមន៍ក្នុងទំហំធំជាងនេះ  
តាមការណែនាំខាងលើ។

**ថ្ងៃផុតកំណត់នៃការដាក់ស្នើកំណត់សម្គាល់អំពីគោលគំនិត និងអាសយដ្ឋានអ៊ីមែល៖**

បេក្ខភាពដែលមានសិទ្ធិត្រូវបញ្ជូនកំណត់សម្គាល់អំពីគំនិតរបស់ពួកគេតាមរយៈ៖

កំណត់សម្គាល់អំពីគោលគំនិតអាចត្រូវបានផ្ញើតាមឯកសារភ្ជាប់  
អ៊ីមែលទៅកាន់៖ [Grants@Coregroup.org](mailto:Grants@Coregroup.org)

ប្រធានបទអ៊ីមែលគួរតែជា៖ ការអនុវត្តកំណត់សម្គាល់អំពីគោលគំនិត - ឈ្មោះរបស់អង្គការ  
មិនមែនរដ្ឋាភិបាល/អង្គការសង្គមស៊ីវិល / ប្រទេសរបស់បេក្ខភាព

អ៊ីមែលគួរតែរួមបញ្ចូលឈ្មោះរបស់បុគ្គលសម្រាប់ទំនាក់ទំនង អាសយដ្ឋានអ៊ីមែល  
និងលេខទូរសព្ទរបស់គាត់ ។